

Fee Free Campaign

គណនីចរន្ត និងគណនីបញ្ជើសំចៃ - ប្រាក់ដុល្លារ USD

អត្ថប្រយោជន៍ទាំងអស់

- ឥតគិតថ្លៃលើថ្លៃសេវាផ្ទេរប្រាក់ក្នុងស្រុកតាមរយៈគ្រប់បណ្តាញ (សាខា និងសេវាធនាគារតាមអ៊ិនធើណែត)
- ការចុះឈ្មោះធនាគារតាមអ៊ិនធើណែតដោយឥតគិតថ្លៃ (សម្រាប់តែអតិថិជនជានីតិបុគ្គល)
- សំណើសុំលិខិតបញ្ជាក់ធនាគារដោយឥតគិតថ្លៃ
- សំណើសុំរបាយការណ៍ធនាគារដោយឥតគិតថ្លៃ
- ទទួលបានសៀវភៅមូលប្បទានប័ក្រទី១ ដោយឥតគិតថ្លៃ (សម្រាប់តែគណនីចរន្ត)

លក្ខខណ្ឌ

- យុទ្ធនាការនេះមានសិទ្ធិសម្រាប់គណនីបញ្ជើមានកាលកំណត់ (គ្រប់ថេរវេលាទាំងអស់) ជាប្រើប្រាស់ប័ណ្ណប្រាក់រៀល KHR ដែលបានបើកក្នុងអំឡុងពេលយុទ្ធនាការនេះ (ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២)។
- អតិថិជនដែលបើកគណនីចរន្ត ឬគណនីបញ្ជើសំចៃ ជាប្រាក់ដុល្លារ USD ក្នុងគោលបំណងកម្ចី ឬគោលបំណងពិសេសដែលកំណត់ដោយ KBank។ KBank មានសិទ្ធិមិនអនុញ្ញាតឱ្យអតិថិជនទទួលបានអត្ថប្រយោជន៍ពីយុទ្ធនាការនេះទេ។

យុទ្ធនាការ Triple Plus

ប្រាក់បញ្ញើមានកាលកំណត់ - ប្រាក់រៀល KHR (រយៈពេល៖ ៣, ៦, ១២ ខែ)

អត្ថប្រយោជន៍ទាំងអស់

- Plus ១៖ ទទួលបានអត្រាការប្រាក់ខ្ពស់ (៣ ខែ៖ ២.៥០% / ៦ ខែ៖ ៤.០០% / ១២ ខែ៖ ៤.៧៥% / ឆ្នាំ)
- Plus ២៖ កាដូពិសេសសម្រាប់ការបើកគណនី (ប័ណ្ណបញ្ជីតម្លៃសម្រាប់ Starbucks ឬផ្សារទំនើប Aeon រហូតដល់ ២០ដុល្លារ)
- Plus ៣៖ គណនីមាន $\geq ១០, \geq ៥០$ លានរៀល នៅកាលបរិច្ឆេទផុតកំណត់ នឹងទទួលបានសាច់ប្រាក់ត្រលប់ពី KBank រហូតដល់ ១,០០០,០០០ រៀល

លក្ខខណ្ឌ

- យុទ្ធនាការនេះមានសិទ្ធិសម្រាប់គណនីបញ្ញើមានកាលកំណត់ (គ្រប់ថេរវេលាទាំងអស់) ជាប្រើប្រាស់ប័ណ្ណប្រាក់រៀល KHR ដែលបានបើកក្នុងអំឡុងពេលយុទ្ធនាការនេះ (ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២)។
- អតិថិជននឹងទទួលបានកាដូពិសេសនៅថ្ងៃបើកគណនីបញ្ញើមានកាលកំណត់។
- អតិថិជននឹងទទួលបានអត្រាការប្រាក់នៅកាលបរិច្ឆេទផុតកំណត់ និងសាច់ប្រាក់ត្រឡប់មកវិញ (ប្រសិនបើមាន) ក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់។
- អតិថិជនដែលដាក់ប្រាក់បញ្ញើ $< ១០,០០០,០០០$ រៀល អាចទទួលបាន Voucher ៥ដុល្លារ នៅថ្ងៃបើកគណនីបញ្ញើមានកាលកំណត់។
- អតិថិជនដែលដាក់ប្រាក់បញ្ញើ $\geq ១០,០០០,០០០$ រៀល ប៉ុន្តែ $< ៥០,០០០,០០០$ រៀល អាចទទួលបាន Voucher ១០ដុល្លារ នៅថ្ងៃបើកគណនីបញ្ញើមានកាលកំណត់ និងប្រាក់ ២៥,០០០ រៀលត្រលប់មកវិញ (រយៈពេល៖ ៣ខែ), ប្រាក់ ៥០,០០០ រៀលត្រលប់មកវិញ (រយៈពេល៖ ៦ខែ), ប្រាក់ ១០០,០០០ រៀលត្រលប់មកវិញ (រយៈពេល៖ ១២ខែ) ក្នុងរយៈពេល ៣០ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់។
- អតិថិជនដែលដាក់ប្រាក់បញ្ញើ $\geq ៥០,០០០,០០០$ រៀល អាចទទួលបាន Voucher ២០ដុល្លារ នៅថ្ងៃបើកគណនីបញ្ញើមានកាលកំណត់ និងប្រាក់ ២៥០,០០០ រៀលត្រលប់មកវិញ (រយៈពេល៖ ៣ខែ), ប្រាក់ ៥០០,០០០ រៀលត្រលប់មកវិញ (រយៈពេល៖ ៦ខែ), ប្រាក់ ១,០០០,០០០ រៀលត្រលប់មកវិញ (រយៈពេល៖ ១២ខែ) ក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់។
- អតិថិជនដែលដាក់ប្រាក់ ឬបិទគណនីមុនកាលកំណត់ នឹងមិនទទួលបានសាច់ប្រាក់ត្រឡប់មកវិញទេ។

	3 months	6 months	12 months	Voucher
Balance (KHR)	<10,000,000	<10,000,000	<10,000,000	5\$
Cash Back (KHR)	-	-	-	
Balance (KHR)	≥10,000,000	≥10,000,000	≥10,000,000	10\$
Cash Back (KHR)	25,000	50,000	100,000	
Balance (KHR)	≥50,000,000	≥50,000,000	≥50,000,000	20\$
Cash Back (KHR)	250,000	500,000	1,000,000	